



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៨៣

ត្រីមាសទី ០៤ ឆ្នាំ ២០១៧

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជ

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៣-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៤ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៦ រូប ៩០០០
- ២៣-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៥ ស្តីពី ការបញ្ចប់មុខតំណែង ឯកឧត្តម **កុនឈុ កក្កដា** ពីទីប្រឹក្សាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្នើអនុរដ្ឋលេខាធិការ ៩០០២
- ២៣-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៦ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម **សេក សុខាតិ** ពីអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩០០៣
- ២៣-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ លោកជំទាវ **សន ម៉ារ៉ាដា** ៩០០៤
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ឡុង ម៉ុន្នី** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្នើ រដ្ឋមន្ត្រី ៩០០៥
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨១៩ ស្តីពី ការតែងតាំងឯកឧត្តម **ច័ន្ទ សុផល** ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្នើ រដ្ឋមន្ត្រី ៩០០៦
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២០ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០៣ រូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតម្លើឋានៈដល់ឯកឧត្តម **ហាស សុខសេនសាន** អគ្គលេខាធិការ មានឋានៈស្នើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៩០០៧
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០៥ រូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៩០០៨
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **អ៊ុន មូរត** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្នើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៩០១០

- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់ឯកឧត្តម **ឃ័ង ចន្ទតារា** ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែម លើមុខងារបច្ចុប្បន្ន ៩០១១
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០៧ រូប ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៩០១២
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការចំនួន ០៣ រូប ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគាំពារ និង អភិវឌ្ឍកុមារតូច របស់ក្រសួងអប់រំ យុវជន និងកីឡា ៩០១៣
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៦ ស្តីពី ការតែងតាំងលោក **ឡាច ប៊ុនលីម** ជា ឧកញ៉ា ៩០១៤
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៧ ស្តីពី ការតាំងសំបុត្រក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៤២ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ៩០១៥
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៨ ស្តីពី ការតម្លើងឋានៈដល់មន្ត្រីជាន់ខ្ពស់ នៃធនាគារជាតិ នៃកម្ពុជា ០២ រូប ៩០១៨
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨២៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់នាយ នគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ១២ រូប ៩០១៩
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨៣០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងរ៉ែ និងថាមពល ៩០២១
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨៣១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាព ការងារ ដល់ឯកឧត្តម **សេង សុវណ្ណារ៉ា** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួង យុត្តិធម៌ ៩០២២
- ២៤-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៨៣២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ និងអស់លោក ចំនួន ០៩ រូប ៩០២៣
- ០៨-១១-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១១១៧/៩៦២ ស្តីពី ការតែងតាំងលោក **អ៊ុន ប៊ុនធឿន** ជា ឧកញ៉ា ៩០២៤

គ

II- រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

២៥-១០-២០១៧	-អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពី ការចេញផ្សាយធនប័ត្រ ប្រភេទ ១០០០ រៀល គំរូថ្មី	៩០២៥
២៥-១០-២០១៧	-អនុក្រឹត្យលេខ ១៨៤ អនក្រ.បក ស្តីពី ការចេញផ្សាយធនប័ត្រ ប្រភេទ ៥០០០ រៀល គំរូថ្មី	៩០២៦
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១៨៦ អនក្រ.បក ស្តីពី ការធ្វើអនុបយោគ ប្តូរចំណាត់ថ្នាក់ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ <i>-អនុក្រឹត្យលេខ ១៨៧ អនក្រ.បក មិនទាន់បានទទួល</i>	៩០២៧
៣១-១០-២០១៧	-អនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពី ការកែសម្រួល មាត្រា ១៥ នៃអនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៩ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់	៩០២៩
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២០៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៩០៣១
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២០៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៩០៣៥
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២០៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបច្ច្រាមរណៈ	៩០៣៧
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២០៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន	៩០៣៨
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២១០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៩០៤៨
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២១១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការ	៩០៦៧
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២១២ អនក្រ.តត ស្តីពី ការទទួលស្គាល់វិទ្យាស្ថានពហុបច្ចេកទេស កម្ពុជា-អាស៊ី	៩០៧១
២៧-១០-២០១៧	-អនុក្រឹត្យលេខ ១២១៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៩០៧៤
៣០-១០-២០១៧	-អនុក្រឹត្យលេខ ១២១៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៩០៧៥
៣០-១០-២០១៧	-អនុក្រឹត្យលេខ ១២១៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩០៧៦
៣០-១០-២០១៧	-អនុក្រឹត្យលេខ ១២១៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៩០៧៧

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២១៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៩០៧៨

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២១៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ
កម្ពុជា ៩០៧៩

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២១៩ អនក្រ.តត ស្តីពី ការបង្គាប់ឱ្យធ្វើបត្យាប័ន ៩០៨០

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២២០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៩០៨២

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២២១ អនក្រ.តត ស្តីពី ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិវិរអគ្គានុកូរ
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៩០៨៤

៣០-១០-២០១៧ -អនុក្រឹត្យលេខ ១២២២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៩០៨៦

២-សេចក្តីសម្រេច

២៦-១០-២០១៧ -សេចក្តីសម្រេចលេខ ៩៧ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ៩០៩២

២៧-១០-២០១៧ -សេចក្តីសម្រេចលេខ ៩៨ សសរ ស្តីពី ការកែសម្រួលកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើស
តាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៤ នៃព្រឹទ្ធសភា ៩០៩៣
-សេចក្តីសម្រេចលេខ ៩៩ សសរ មិនទាន់បានទទួល

៣០-១០-២០១៧ -សេចក្តីសម្រេចលេខ ១០០ សសរ ស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង
និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៩០៩៥

III-ការងារបណ្តាញក្រសួង

ទីស្តីការអង្គប្រឹក្សាភ្នាក់ងារស្ថាប័ន និង សិប្បកម្ម

២៤-០៧-២០១៧ -ប្រកាសលេខ ៣៣២ ឧស.កខ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អិមអេសអិល
ហ៊ែនបើក ហ្វែកធើរី (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតផលិតផលពីស្បែក (កាបូប
និងកាបូបដៃ) ៩០៩៩

២៤-០៧-២០១៧ -ប្រកាសលេខ ៣៣៣ ឧស.កខ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន មេយ ផ្លាវីរ រូដ
អ៊ិនដាសត្រី (ខេមបូឌា) បង្កើតរោងចក្រ ផលិតក្តារកុងប្លាក និងក្តារបន្ទះ ៩១០២

២៤-០៧-២០១៧ -ប្រកាសលេខ ៣៣៤ ឧស.កខ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប័រយ៉ាង រូដ
អ៊ិនដាសត្រី (ខេមបូឌា) បង្កើតរោងចក្រ ផលិតក្តារកុងប្លាក និងក្តារបន្ទះ ៩១០៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៦១០ / ៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០៦ រូប ៖

- | | | | | |
|----|-----------------|---------------------|---------|-------|
| ១- | ឧត្តមសេនីយ៍ឯក | សុខ សម្បត្តិ | អគ្គលេខ | ០២២២០ |
| ២- | ឧត្តមសេនីយ៍ទោ | ទូ ឃៀន | អគ្គលេខ | ០២១៨៧ |
| ៣- | ឧត្តមសេនីយ៍ត្រី | អ៊ឹម ឌុ | អគ្គលេខ | ០២២០១ |



- ៤- ឧត្តមសេនីយ៍ត្រី **យុន សាវ៉េត** អគ្គលេខ ១៦១៦៣
- ៥- ឧត្តមសេនីយ៍ត្រី **វ៉ី សាមី** អគ្គលេខ ០៥៦៣២
- ៦- ឧត្តមសេនីយ៍ត្រី **កែប សារឿន** អគ្គលេខ ០៥៨៧៨ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ស. ២០១០. ៨២៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧

លេខ: ៨១១ ស.ណ
 សំណៅដែលបានកម្លែងជាការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៨១៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៨ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០០៩ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** បញ្ឈប់មុខតំណែង ឯកឧត្តម **កុនណុ កក្កដា** ពីទីប្រឹក្សាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្តកម្មវត្ថុព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.៨២៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧

លេខ: ៤០៣ ស.ណ

សំណៅនៃព្រះហស្តលេខានៃការបែងចែកផ្សេង
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ី ឃី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៤១៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** បញ្ចប់មុខតំណែងឯកឧត្តម **សេក សុជាតិ** ពីអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុរដ្ឋលេខាធិការនៃព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

១៧.០១.២០.៤២៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៤៣៧ ស.ណ
 សំណៅដែលមានកម្រិតថ្លៃការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៨១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ជាតុបការ

ចំពោះ

លោកជំទាវ **សន ម៉ារ៉ាដា**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល.១៧១០.៨២៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៨៣៦ ស.ណ
សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
* អគ្គលេខាធិការរាជរដ្ឋាភិបាល *



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៤១៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **ឡុច ម៉ឺនី** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

នស. ១៧១០. ៤២៧

លេខ: ៧៤០ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ចំនួន សុផល** ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧០.៤២៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧

លេខ: ៤២០ ស.ណ
សំណៅនៃលេខាតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សេង សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៤២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់ មន្ត្រីរាជការ ០៣ រូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ :
- ១- ឯកឧត្តម **គឹម សុភ័ក្ត្រ** ជាអនុរដ្ឋលេខាធិការ
 - ២- ឯកឧត្តម **គុណ ឃីវ** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ
 - ៣- ឯកឧត្តម **ចង្វៀម ប៊ុនស៊ីន្ទាតុប** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
- មាត្រា ២ :** តម្រើងឋានៈដល់ឯកឧត្តម **ហាស សុខសេនសាន** អគ្គលេខាធិការ មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.៤២០
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ៧៤២ ស.ណ
សំណៅជើងមានកង្វះខាតចែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧
អគ្គលេខាធិការរង្វះខាត
ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០១៧/ ៤២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការ ០៥ រូប នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ:

- ១- ឯកឧត្តម **ហាង រតនៈ** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា មានឋានៈស្មើអនុរដ្ឋលេខាធិការ
- ២- ឯកឧត្តម **កែវ បេងធម្មរ័ត្ន** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ
- ៣- ឯកឧត្តម **ឈឹម សាវ៉េត** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មានឋានៈស្មើអនុរដ្ឋលេខាធិការ
- ៤- ឯកឧត្តម **ទេត មុនី** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មានឋានៈស្មើអនុរដ្ឋលេខាធិការ
- ៥- ឯកឧត្តម **ម៉ី ច័ន្ទ** ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។



មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៧០.៨៧០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៩១ ស.ណ

**សំណេរដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល**



ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៤២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០២១៣/១៤១ ចុះថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **អ៊ុន បូរត** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន របស់ក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ. ១៧១០. ៨៣១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧

លេខ ៤១៧ ស.ណ
 សំណៅដែលមានកម្លាំងជាការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៨២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១** : តែងតាំង និងផ្តល់ឋានៈដល់ ឯកឧត្តម **ប៉ាល់ ចន្ទការា** ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈរដ្ឋមន្ត្រី បន្ថែមលើមុខងារច្បាប់។
- មាត្រា ២** : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាថតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ក. ១៧/១០.៨/៣២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៤៣ ស.ណ
 សំណៅជ្រើសរើសមនុស្សធម៌សម្រាប់ការបែកចែកធនធាន
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៨២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១.-** តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការ ០៧រូប ជាមីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖
- | | |
|----------------------------------|---|
| ១-ឯកឧត្តម ខេន លុ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ២-ឯកឧត្តម សិម សុវិទ្យ | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បៀវត្ស |
| ៣-ឯកឧត្តម ហៀង តាសនា | មានឋានៈស្មើ អគ្គនាយក |
| ៤-ឯកឧត្តម សេង សុខហេង | មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥-ឯកឧត្តម លី ចាន់សុភក្តី | មានឋានៈស្មើ អគ្គនាយក |
| ៦-ឯកឧត្តម ទួន ប៊ុនណារិន្ទ | មានឋានៈស្មើ អគ្គនាយក |
| ៧-ឯកឧត្តម សៀ សន | មានឋានៈស្មើ អគ្គនាយក |
- មាត្រា ២.-** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧. ១៧១០. ៤៣៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៤១៧ ស.ណ
 សំណៅដែលមានតម្លៃជាការចែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១២/៣១៧ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការចំនួន ០៣ រូប ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច របស់ក្រសួងអប់រំ យុវជន និងកីឡា ៖
- ១- ឯកឧត្តមបណ្ឌិត **ស័ សុវាចា** ជាអគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក
 - ២- ឯកឧត្តម **ហាន ឌីវីន** ជាអគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក
 - ៣- ឯកឧត្តម **ទេព ពិឃ្យាវិទ្ធ** ជាអគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

សាលា ១៧១០ ជំរាង

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

លេខ ២៤ តា ៥ ស.ណ
 សំណៅដៃលេខាធិការដ្ឋានការងារបេក្ខជន
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
 * អគ្គលេខាធិការរងរដ្ឋាភិបាល *

សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០១៧/ ៧២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ឡាង ម៉ីនឈឹម

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៧១០. ៧៣៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៧៤ ស.ណ

សំណេរដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៨២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសំបក់ក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៤២រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងផែនការ ចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ តទៅ ៖



- | | | |
|---------------------------|------------|-------------|
| ១- លោក នេង សុម៉ាធី | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ២- លោក គឹម សាវន | អនុមន្ត្រី | ថ្នាក់លេខ ៤ |

៣- លោក សៀ កុយ	អនុម្បន្តិ	ថ្នាក់លេខ ៤
៤- លោក លន ម៉ីនណាំង	អនុម្បន្តិ	ថ្នាក់លេខ ៤
៥- លោក កន សារឿន	អនុម្បន្តិ	ថ្នាក់លេខ ៤
៦- លោក សុខ រដ្ឋា	អនុម្បន្តិ	ថ្នាក់លេខ ៤
៧- លោក សាន សុផា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨- លោក ស៊ីន វណ្ណាវ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩- លោក ទួន សុវណ្ណវ	អនុម្បន្តិ	ថ្នាក់លេខ ៤
១០- លោក ឡើង ចន្ទ្រៈ	អនុម្បន្តិ	ថ្នាក់លេខ ៤
១១- លោក អូង ឧត្តម	អនុម្បន្តិ	ថ្នាក់លេខ ៤
១២- លោក ឡុយ ចាន់ឌី	អនុម្បន្តិ	ថ្នាក់លេខ ៤
១៣- លោក ម៉ែន ស៊ីនដានិត	អនុម្បន្តិ	ថ្នាក់លេខ ៤
១៤- លោក យន គុណ	អនុម្បន្តិ	ថ្នាក់លេខ ៤
១៥- លោក កេត សុផា	អនុម្បន្តិ	ថ្នាក់លេខ ៤
១៦- លោក លន់ ម៉ីនរ៉ុង	អនុម្បន្តិ	ថ្នាក់លេខ ៤
១៧- លោក មុន សិរិវិជ្ជា	អនុម្បន្តិ	ថ្នាក់លេខ ៤
១៨- លោក ជិនឌី សាមីន	អនុម្បន្តិ	ថ្នាក់លេខ ៤
១៩- លោកស្រី សៀង និរ័ត្ត	អនុម្បន្តិ	ថ្នាក់លេខ ៤
២០- លោកស្រី ទួន ស្រីពេជ្រ	អនុម្បន្តិ	ថ្នាក់លេខ ៤
២១- លោកស្រី កេត សោភា	អនុម្បន្តិ	ថ្នាក់លេខ ៤
២២- លោកស្រី គន ផល្លា	អនុម្បន្តិ	ថ្នាក់លេខ ៤
២៣- លោកស្រី ឈឿន ចរិយា	អនុម្បន្តិ	ថ្នាក់លេខ ៤
២៤- លោកស្រី មីន សុវណ្ណ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៥- លោកស្រី ហាស ណារី	អនុម្បន្តិ	ថ្នាក់លេខ ៤
២៦- លោកស្រី ម៉ែន សោភា	អនុម្បន្តិ	ថ្នាក់លេខ ៤
២៧- លោកស្រី ហេង វិសិដ្ឋន្តិ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៨- លោកស្រី ហេង សុវណ្ណវត្តិ	អនុម្បន្តិ	ថ្នាក់លេខ ៤
២៩- លោកស្រី ហ៊ាង សុម៉ាវិណា	អនុម្បន្តិ	ថ្នាក់លេខ ៤
៣០- លោកស្រី ឡាយ ស្រីនិច	អនុម្បន្តិ	ថ្នាក់លេខ ៤
៣១- លោកស្រី ឡេង សុគុណ	អនុម្បន្តិ	ថ្នាក់លេខ ៤



៣២- លោកស្រី ផា ឌីរិចនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៣- លោកស្រី រឿម ប្រីវិធី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៤- លោក សាយ ស្រីន	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៥- លោក ឌីន សំអូន	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៦- លោក ម៉ីន ចាន់សនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៧- លោក ហួត ចិត្រា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៨- លោក យុន ពិសិដ្ឋ	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៩- លោកស្រី ផែន សុផានី	អនុមន្ត្រី	ថ្នាក់លេខ ៤
៤០- លោកស្រី ម៉ាស់ ណេត	អនុមន្ត្រី	ថ្នាក់លេខ ៤
៤១- លោក ខុន ខ័ណ្ឌដារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
៤២- លោក ឆៀង ចាន់គុណ	អនុមន្ត្រី	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ៧១២.៨៣២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧១២ ស.ណ
សំណៅជ័យមានភ្នំមួយជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៨៥៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤ និងមាត្រា៥៧ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តម្រូវឱ្យមាន៖ ដល់មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ២រូប៖
- ១- ឯកឧត្តម **អ៊ូ ចាន់ណារ** អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ
 - ២- ឯកឧត្តម **វ៉ែត សុវណ្ណនារ** អគ្គនាយកក្រុមហ៊ុនធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣០.១៧.១០.៨៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧

លេខ: ៨៣៤ ស.ណ
 សំណេរនៃសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៨២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្លឹងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | |
|----|------------|-----------------------|---------------|
| ១- | វរសេនីយ៍ឯក | ខ្វាន់ ប៊ុនធឿន | អគ្គលេខ ០១០៣៥ |
| ២- | វរសេនីយ៍ឯក | សុន សេដ្ឋា | អគ្គលេខ ០១១៨៣ |
| ៣- | វរសេនីយ៍ឯក | អ៊ី ឈុនណារ៉ុន | អគ្គលេខ ០១១៩៦ |
| ៤- | វរសេនីយ៍ឯក | នេវ ធុឡី | អគ្គលេខ ០១៤០២ |
| ៥- | វរសេនីយ៍ឯក | ហែម ពិសិដ្ឋ | អគ្គលេខ ០១៤៣០ |
| ៦- | វរសេនីយ៍ឯក | ត្រៀម សុខុន | អគ្គលេខ ០១៤៣៩ |



- ៧- វិសេនីយ៍ឯក **យីង សាតុប** អគ្គលេខ ០៥៧៥៨
- ៨- វិសេនីយ៍ឯក **គង់ សុវណ្ណា** អគ្គលេខ ០៤៩៣៤
- ៩- វិសេនីយ៍ឯក **តូច ម៉ីនណា** អគ្គលេខ ១២១៩៣
- ១០- វិសេនីយ៍ឯក **យុន លីនណា** អគ្គលេខ ៥៧២៦៧
- ១១- វិសេនីយ៍ឯក **អ៊ី សុយី** អគ្គលេខ ៥៧៩០៨
- ១២- វិសេនីយ៍ឯក **សៅ ច័ន្ទកុសល្យ** អគ្គលេខ ៧៨៦៦៦ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣៧.១៣៤០.៨៣៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៩៣ ស.ណ
**សំណៅដែលមានតម្លៃជាការបែកផ្សាយ
 រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល**



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៤៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងវិទ្យា និងថាមពល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កល់ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៣ រូប ពីឋានន្តរស័ក្តិរមន្ត្រី មកឋានន្តរស័ក្តិ ឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងវិទ្យា និងថាមពល ៖

១-លោកជំទាវ ធិត លីនដា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២-លោកស្រី ធី ដានី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣-លោក ផែ ច័ន្ទត្រាសិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣៧.១៣១០.៨៣៧
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៤៣៣ ស.ណ
សំណៅនៃលេខាធិការនៃអគ្គនាយកដ្ឋាន
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការនៃរាជរដ្ឋាភិបាល
[Signature]
ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៨៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការកែតម្រូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់ឯកឧត្តម **សេន សុវណ្ណារ៉ាវ** ពីឋានន្តរស័ក្តិរមមន្ត្រីថ្នាក់លេខ ១ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧០.៨៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

លេខ ៤០៥ ស.ណ
សំណៅដែលមានកម្រិតការបែកចែកផ្សេង
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០១៧/ ៨៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងកសិកម្មវិយយស ជាតិប្រកាស

ចំពោះ

- ១- ឯកឧត្តម ឧត្តមសេនីយ៍ឯក **លាង កាន់ឌី** អត្តលេខ ៧៥៥៤៥
- ២- ឧកញ៉ា **យ៉ា ឌី**
- ៣- ឯកឧត្តម ឧត្តមសេនីយ៍ឯក **ស ថេត** អត្តលេខ ១៥៧២២
- ៤- លោកជំទាវ **សៀង ឯង ធីត**
- ៥- ឯកឧត្តម **យ៉ា ត្រីឡឿន**
- ៦- ឯកឧត្តម **ឡឿង ម៉ីន កេត**
- ៧- ឯកឧត្តម ឧត្តមសេនីយ៍ទោ **សាយ បាន** អត្តលេខ ៧៥៥៤៤
- ៨- លោក **ស៊ីម៉ុន ខេមរុន**
- ៩- លោកជំទាវ **អ៊ឹម វណ្ណឌឿន**

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧.១៧១០.៨៤១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧

លេខ: ៤១៤ ស.ណ
 សំណៅដែលមានតម្លៃជាប្រយោជន៍ប្រយោជន៍
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧
 អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/១១១៧/៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក អ៊ិន ម៉ិនរៀង

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៧៧១.៧៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧

លេខ: ៧៧២ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧



ស៊ែន សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការចេញផ្សាយធនប័ត្រ ប្រភេទ ១០០០ រៀល គំរូថ្មី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី ២៦ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- តាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

ស ៤ ២ ២

មាត្រា ១. អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ ប្រភេទ ១០០០ រៀល គំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។

មាត្រា ២. ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ ប្រភេទ ១០០០ រៀល គំរូថ្មី នេះ ។

មាត្រា ៣. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ដូចក្នុងមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១៧៤...សនក្រ.បក **~ ~ ~ ~ ~**

អនុក្រឹត្យ
ស្តីពី

ការចេញផ្សាយធនប័ត្រ ប្រភេទ ៥០០០ រៀល គំរូថ្មី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី ២៦ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- តាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

ស ៤ ១ ២ ៦

- មាត្រា ១.-** អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ ប្រភេទ ៥០០០ រៀល គំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។
- មាត្រា ២.-** ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ ប្រភេទ ៥០០០ រៀល គំរូថ្មី នេះ ។
- មាត្រា ៣.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ជាមួយថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋេចគោរោនាយករដ្ឋមន្ត្រី
- ដូចក្នុងមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៨៧ អនក្រ.បក.

អនុក្រឹត្យ

ស្តីពី

ការធ្វើអនុបយោគ ម្លូចំណាត់ថ្នាក់

ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

២២៧ ០៤៤

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត /០៩១៣ /៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត /១២១៣ /១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការប្រែប្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៨០១ /១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៨០៦ /៣៣៩ ចុះថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- លិខិតលេខ ១១៦ សជណ.ជក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៩៦១ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៥៣៦ សជណ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ១៣៦ សជណ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ :-

- ត្រូវបានចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវទីតាំងដូចខាងក្រោម៖
- ទីតាំងដីឡូត៍មួយចំណែកតូចរបស់ក្រសួងផែនការ ដែលមានដីទំហំ ១ ២៤២,៥០ម^២ ស្ថិតនៅជាប់មហាវិថីព្រះមុនីវង្ស ជូនក្រុមហ៊ុន លី ឈួង សំណង់ និងអាហារិណ នីហារិណ។
 - ទីតាំងសណ្ឋាគារឌីយ៉ាម៉ង់ (អតីតសណ្ឋាគារខៀវ) របស់ក្រសួងការពារជាតិ ដែលមានដីទំហំ ៥៧០ម^២ និងអគារកំពស់ ០៨ជាន់ ស្ថិតនៅមហាវិថីព្រះមុនីវង្ស កែងផ្លូវ១៣៦ ជូនលោក ម៉ុង ច័ន្ទណារិទ្ធ និងលោកស្រី សុផល ផលិកា។
 - ទីតាំងអតីតរោងចក្រតម្បាញទី២ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានដីទំហំ ១៤ ៩០៣ម^២ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ភ្នំពេញថ្មី ខ្សែស្រឡៅលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជូនលោកស្រី ក្វយ សុខមាន។
 - ទីតាំងពន្ធនាគារ ខេត្តព្រះសីហនុ របស់ក្រសួងមហាផ្ទៃ ដែលមានដីទំហំ ៩ ៤២៨ម^២ ស្ថិតនៅភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជូនលោកស្រី ទិន ណែខេង។

មាត្រា ២ :-

ការលុបទីតាំងដូចមានចែងក្នុងមាត្រា១ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវស្ថិតក្រោមការចាត់ចែងនីតិវិធី ដោយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ។

មាត្រា ៣ :-

បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

មាត្រា ៤ :-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- រាជ្យក្រុមប្រឹក្សា:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋាន ក្រឹត្យសភា
 - អគ្គលេខាធិការដ្ឋាន រដ្ឋសភា
 - អគ្គលេខាធិការ រាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ឆាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៨៨ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួលមាត្រា១៥ នៃអនុក្រឹត្យលេខ ១៤១អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩
ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសម្រុងកម្រិតកំណត់**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការនិងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥១៤/០០៨ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីផ្លូវថ្នល់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១៤១អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសម្រុងកម្រិតកំណត់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន

សម្រេច

មាត្រាមួយ ..

មាត្រា១៥ នៃអនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវបានកែសម្រួលដូចតទៅ៖

មាត្រា១៥ .. ថ្មី

ប្រាក់ដែលទទួលបានពីការផាកពិន័យត្រូវបានអនុញ្ញាតដកចែកជាខ្លួនផ្ទាល់ដល់ភ្នាក់ងារមានសមត្ថកិច្ច ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនចំនួន៦០%(ហុកសិបភាគរយ) និងត្រូវបង់ចូលថវិការដ្ឋតែ ៤០%(សែសិបភាគរយ) ប៉ុណ្ណោះ ។

មាត្រាពីរ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាបី ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ វិសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសូមចុះហត្ថលេខា
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា បី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

Chanthol Sun

ស៊ុន ចាន់ថុល



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១២០២ អនក្រ.សក.

អនុក្រឹត្យ
ស្តីពី

ការតម្កើងថ្នាក់ស្តីពី និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ

- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្កើងមានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ៣៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និងក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ តទៅ ដូចមានរាយនាមខាងក្រោម ៖

១- លោក ខុយ វិទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២- លោក សាលី ឃុនី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣- ឯកឧត្តម ទេស រុក្ខាធិល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤- លោកស្រី ជា សុខនី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥- លោក សុទ សុទ្ធាវុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦- លោក ផេង ឈានលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៧- លោក គឹម វណ្ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៨- ឯកឧត្តម ហែម ឡឿន	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៩- លោក ឡឿន ហុក	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១០- លោក ជួន ណារ៉ាត់	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១១- លោក ច័ន្ទ សុខុមចិត្តា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១២- លោក យ៉ូន ខេមរា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
១៣- លោក រស់ សារុ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
១៤- លោកស្រី ឡុន ឡឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
១៥- លោក ម៉ៅ គឹមលី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១៦- លោក ហុន ប្រកប	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១៧- លោក ហាស សារិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២

- ១៨- លោក **យិន ប៊ុនរ័ត្ន** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១
- ១៩- លោកស្រី **ឌង បុធា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២
- ២០- លោក **សេក ប័ន្ទុជារី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣
- ២១- លោក **ទេព ណារី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២២- លោក **ប៊ុន សុធារក្ស** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកវរមន្ត្រី ថ្នាក់លេខ ៤
- ២៣- លោក **ឃួន សាវបញ្ញារិទ្ធ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៤- លោក **អ៊ុន វុទ្ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៥- លោក **ឌុប ចាន់តូ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៦- លោក **វណ្ណ ភារី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៧- លោក **ឈូ វិសេស** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ២៨- លោក **ម៉េង វ៉ាន់ជេត** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ២៩- លោក **ម៉ែម ពោន** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣០- លោក **អ៊ុន ភារៈធារី** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣១- លោក **ឡាយ នុតសិទ្ធិសិទ្ធិ** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣២- លោកស្រី **ភារៈប៊ុត សុមឡាប** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣៣- លោក **ខាន់ រ៉ា** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤

- ៣៤- លោក **តេង ចិន្ដា** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣៥- លោក **ហេ សុខសាយ** ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១
មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
- ៣៦- លោក **ហង្ស កក្កដាស្សី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១២០៧ អនក្រ.តត.

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- តែងតាំងមន្ត្រីរាជការចំនួន ០៥ រូប ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

- ១- លោក **សយ សីហា** មានឋានៈស្មើ អគ្គនាយករង
- ២- លោក **លឹម ទ្រីន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៣- លោក **អៀង សំអាត** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៤- លោក **ជា ស៊ីឡីន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៥- លោក **សម្បត្តិ ភីរុណ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២០.៧.៧៧ អនក្រ.តត.

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ ជាតិចូបច្ឆាមណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ដំឡើងឋានន្តរស័ក្តិ ថ្នាក់រសេនីយ៍ឯក ជាតិចូបច្ឆាមណៈ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនសព្វៈ
 ១-រសេនីយ៍ទោ **សេវ ខ័រ៉ាងឡើង** អត្តលេខ ០៦៧៩២៧ ជំនួយការ លេខាធិការដ្ឋាន
 អគ្គនាយកដ្ឋានកសិកម្ម ហិរញ្ញវត្ថុ ក្រសួងការពារជាតិ
 ២-រសេនីយ៍ទោ **ណេវ សុឃឿន** អត្តលេខ ០០១៩៦៥ នាយរងការិយាល័យប្រេងឥន្ធនៈ
 ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវ អនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២០.០.៤.៧ ស្រុក. ៣៣



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរសេនីយ៍ទោ	ត្រហ្ម គឹម	អត្តលេខ ០១៥៨២៦	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២-វរសេនីយ៍ទោ	ខួន សុភី	អត្តលេខ ០១០៦៦៣	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ
៣-វរសេនីយ៍ទោ	ឈឹម សារឿន	អត្តលេខ ០១២៦៧៧	មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងប៉ៃលិន
៤-វរសេនីយ៍ទោ	ឡុន ចំរើន	អត្តលេខ ១០៧៩៧៩	នាយការិយាល័យការពារសន្តិសុខ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស


៥-វរសេនីយ៍ទោ	ឌុយ ខេងពុទ្ធក្រាវាម	អត្តលេខ ០៤៤៥១៣	នាយការិយាល័យប្រឆាំងគេរវកម្ម សេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦-វរសេនីយ៍ទោ	តុច វ៉ាន់	អត្តលេខ ១៩៨១៦០	នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងវាយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧-វរសេនីយ៍ទោ	វ៉ាន់ សុខនាថ	អត្តលេខ ០១៩៤៤៩	មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨-វរសេនីយ៍ទោ	តុត វ៉ានី	អត្តលេខ ០៣៦៣២២	មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩-វរសេនីយ៍ទោ	ឡាង ឃ្យុន(សារី)	អត្តលេខ ០៤៧៩០៥	នាយការិយាល័យទំនាក់ទំនងអន្តរជាតិ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១០-វរសេនីយ៍ទោ	សុត វ៉ាន	អត្តលេខ ០១៤៤៩១	នាយ ការិយាល័យស្រាវជ្រាវផែនការ យុទ្ធសាស្ត្រ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១១-វរសេនីយ៍ទោ	រេត ម៉ីឡានរិទ្ធី	អត្តលេខ ០២៣៨៦៣	នាយ លេខាធិការដ្ឋាន មជ្ឈមណ្ឌល ស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១២-វរសេនីយ៍ទោ	គឹម ហ៊ាង	អត្តលេខ ០៤៥៨១១	នាយ ការិយាល័យស្រាវជ្រាវយុទ្ធសាស្ត្រ ជើងអាកាស មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១៣-វរសេនីយ៍ទោ	សុខ ត្រី	អត្តលេខ ២១៩១៧៧	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៤-វរសេនីយ៍ទោ	លីម តិច	អត្តលេខ ០៥៨៧៩៧	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៥-វរសេនីយ៍ទោ	ហាង រតនា	អត្តលេខ ០២៤៣០៨	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៦-វរសេនីយ៍ទោ	ជិន ចន្ទារី	អត្តលេខ ០៣៤០៩១	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៧-វរសេនីយ៍ទោ	សេ វិចិត្រ	អត្តលេខ ០០៨៦៦៦	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៨-វរសេនីយ៍ទោ	កើត សំរុយ	អត្តលេខ ០១២៥៨១	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ទីចាត់ការការងារព្រំដែន
១៩-វរសេនីយ៍ទោ	កែវ តុឡីន	អត្តលេខ ០២២៣១១	អនុប្រធាន ការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ ទីចាត់ការការងារព្រំដែន
២០-វរសេនីយ៍ទោ	ហោ សែនវិសាល	អត្តលេខ ០៤៧៨៨១	អនុប្រធាន ក្រុមការងារទំនាក់ទំនងកម្ពុជា ថៃច្រកអានសេ: ទីចាត់ការការងារព្រំដែន
២១-វរសេនីយ៍ទោ	ផន សុផាត	អត្តលេខ ០២៦២១៤	នាយរងការិយាល័យទំនាក់ទំនងព្រំដែនថៃ ទីចាត់ការការងារព្រំដែន




២២-វសេនីយ៍ទោ	ចេន ជានិទ្ទ	អត្តលេខ ០១៧២០៧	នាយរង ការិយាល័យទំនាក់ទំនង សាធារណៈ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
២៣-វសេនីយ៍ទោ	ញឹម សំអុល	អត្តលេខ ០៣៥០៥៨	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីចាត់ការបុគ្គលិក
២៤-វសេនីយ៍ទោ	ឡៅ ជិនគង់	អត្តលេខ ០១៤៥៣១	នាយរង ការិយាល័យទទួលបញ្ជូនសារ ទីចាត់ការបំភ័ន្តអក្ខរៈ
២៥-វសេនីយ៍ទោ	សាន់ គឹមសាម៉ា	អត្តលេខ ១៣៨៨៣៨	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការយោសនាព័ត៌មាន
២៦-វសេនីយ៍ទោ	ទីង សុខា	អត្តលេខ ០១៣៧៧៧	នាយរង លេខាធិការដ្ឋាន អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
២៧-វសេនីយ៍ទោ	ហៀង ហ៊ុន	អត្តលេខ ០៣៣១៨៤	នាយរង លេខាធិការដ្ឋាន ទីចាត់ការបុគ្គលិក
២៨-វសេនីយ៍ទោ	ចាន់ ឆារី	អត្តលេខ ០៤៨៦១១	នាយរង ការិយាល័យបុគ្គលិក ទីចាត់ការបុគ្គលិក
២៩-វសេនីយ៍ទោ	ស្រីនី ស៊ុនហ៊ុន	អត្តលេខ ០០៣២៨៩	នាយរង ការិយាល័យទំនាក់ទំនង សាធារណៈ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៣០-វសេនីយ៍ទោ	ចាន ឡឿន	អត្តលេខ ០២៣៥៦៦	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការការពារគីមីសាស្ត្រ
៣១-វសេនីយ៍ទោ	ទូ សុភា	អត្តលេខ ០២៦៦៥៤	នាយរង ការិយាល័យសិក្សាគំរោង ទីចាត់ការបុគ្គលិក
៣២-វសេនីយ៍ទោ	ស្វាយ ធួរ៉េត	អត្តលេខ ១០៦២១៨	នាយរង លេខាធិការដ្ឋាន ទីចាត់ការបុគ្គលិក
៣៣-វសេនីយ៍ទោ	អ៊ុន លក្ខណៈវិទ្ធី	អត្តលេខ ០២៥៩២១	នាយរង ការិយាល័យបុគ្គលិក ទីចាត់ការយោសនាព័ត៌មាន
៣៤-វសេនីយ៍ទោ	យុន យេង	អត្តលេខ ០១៣៧២០	នាយរង ការិយាល័យស្រាវជ្រាវ ចងក្រងប្រព័ន្ធកំលាំង មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៣៥-វសេនីយ៍ទោ	កុក គឹមស៊ុន	អត្តលេខ ០១៤៤៩៦	នាយរង ការិយាល័យស្រាវជ្រាវ យុទ្ធសាស្ត្រជើងគោក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៣៦-វសេនីយ៍ទោ	រត្នី ម៉ីនហុន	អត្តលេខ ០១៧២៣៥	នាយរង ការិយាល័យអធិការកិច្ចជើង អាកាស អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៣៧-វសេនីយ៍ទោ	ឡាយ យ៉ឹម	អត្តលេខ ០៣៧១៣៨	នាយរង ការិយាល័យអគ្គសញ្ញាណប័ណ្ណ ទីចាត់ការបុគ្គលិក
៣៨-វសេនីយ៍ទោ	អូ ចាន់សុផល	អត្តលេខ ០៤០០៧២	នាយរង លេខាធិការដ្ឋាន វិទ្យាស្ថានទ័ពជើងគោក
៣៩-វសេនីយ៍ទោ	ឯម ម៉ារីត្តារ៉ា	អត្តលេខ ០២៤៣០៣	ជំនួយការ ឯកឧត្តម ឯម ម៉ារីត្តារ៉ា

៤០-វរសេនីយ៍ទោ	វិន	ប្រាកដ	អត្តលេខ ០២៣៨៣៣	ជំនួយការ ឯកឧត្តម ធុ ស៊ុន
៤១-វរសេនីយ៍ទោ	គុប	វិរោ(ឆរី)	អត្តលេខ ០០២៣០១	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការអភិវឌ្ឍន៍
៤២-វរសេនីយ៍ទោ	វង្ស	សុភាព(ឆរី)	អត្តលេខ ០២៦៣២៨	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការសុខាភិបាល
៤៣-វរសេនីយ៍ទោ	ហេង	ផេង	អត្តលេខ ០៤២៨៥៦	ជំនួយការ ឯកឧត្តម ស៊ឹម ស៊ុនធីម
៤៤-វរសេនីយ៍ទោ	យ៉ែន	សុផាត	អត្តលេខ ០២៥៩៧១	នាយរង ការិយាល័យយោសនាចិត្តសាស្ត្រ ទីចាត់ការយោសនាព័ត៌មាន
៤៥-វរសេនីយ៍ទោ	ខឹម	ឡាដា	អត្តលេខ ០៤៨៦១២	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការអភិវឌ្ឍន៍
៤៦-វរសេនីយ៍ទោ	ចាន់	ប៉ារី(ឆរី)	អត្តលេខ ០០២៣៧៩	ជំនួយការ ឯកឧត្តម ទួន ចែម
៤៧-វរសេនីយ៍ទោ	សោម	សាខន	អត្តលេខ ០៧៩០៩៨	នាយ ការិយាល័យហិរញ្ញវត្ថុ ទីចាត់ការចលនូប្បត្តិ
៤៨-វរសេនីយ៍ទោ	ម៉ិច	សុខា	អត្តលេខ ០៤៩១១០	នាយការិយាល័យប្រេងឥន្ធនៈ ទីចាត់ការចលនូប្បត្តិ
៤៩-វរសេនីយ៍ទោ	ហេង	ហាន	អត្តលេខ ០៨៨៧២២	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការចលនូប្បត្តិ
៥០-វរសេនីយ៍ទោ	សរ	ខេន	អត្តលេខ ០៤៩០២៣	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការចលនូប្បត្តិ
៥១-វរសេនីយ៍ទោ	សេង	ស៊ីណា	អត្តលេខ ១៥៧២០៦	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការចលនូប្បត្តិ
៥២-វរសេនីយ៍ទោ	ជ័យ	សុភាព	អត្តលេខ ០៤៨៥៧២	ជំនួយការ ឯកឧត្តម ម៉ឹម សំ
៥៣-វរសេនីយ៍ទោ	នុត	ឌុត្តា	អត្តលេខ ០៣៣១៥០	នាយរង ការិយាល័យចលនូប្បត្តិ ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៤-វរសេនីយ៍ទោ	នី	បុទ្វា	អត្តលេខ ០៣៩៥៦២	នាយ ការិយាល័យហិរញ្ញវត្ថុ ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៥-វរសេនីយ៍ទោ	ម៉ៅ	គុណ	អត្តលេខ ០២៣៩៤០	នាយរងការិយាល័យហិរញ្ញវត្ថុ ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៦-វរសេនីយ៍ទោ	ហ៊ុន	ឌីណា	អត្តលេខ ១៣៩១៣២	នាយរង ការិយាល័យសរុប ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន
៥៧-វរសេនីយ៍ទោ	អ៊ឹម	សុខែ	អត្តលេខ ០១៧២០៩	នាយរង ការិយាល័យទំនាក់ទំនង សាធារណៈ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៥៨-វរសេនីយ៍ទោ	អ៊ុត	ថាយហេង	អត្តលេខ ១៤២២២៤	ជំនួយការ ឯកឧត្តម នាយក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន

៥៩-វរសេនីយ៍ទោ	ស៊ី សារូ	អគ្គលេខ ០១៨៣៧៤	នាយរង ការិយាល័យសិក្សាគំរោង ទីចាត់ការបុគ្គលិក
៦០-វរសេនីយ៍ទោ	ធឿន យូសិខ	អគ្គលេខ ០២៣៨១៧	នាយរង ការិយាល័យគ្រប់គ្រងធានា ទីចាត់ការបុគ្គលិក
៦១-វរសេនីយ៍ទោ	ថោង ធីតា	អគ្គលេខ ០១៦៤៧៥	នាយរង ការិយាល័យតែងតាំងផ្លាស់ប្តូរ- ព័ត៌មានវិទ្យា ទីចាត់ការបុគ្គលិក
៦២-វរសេនីយ៍ទោ	ហួត សំបូរ	អគ្គលេខ ០៣៩២៥៥	នាយរង ការិយាល័យសោធននិវត្តន៍ ទីចាត់ការបុគ្គលិក
៦៣-វរសេនីយ៍ទោ	ពៅ ភិរុណ	អគ្គលេខ ០២៥៩៤០	នាយរង ការិយាល័យសោធននិវត្តន៍ ទីចាត់ការបុគ្គលិក
៦៤-វរសេនីយ៍ទោ	ផន ចាន់ធី	អគ្គលេខ ១៩៨៦៥៥	នាយរង ការិយាល័យសោធននិវត្តន៍ ទីចាត់ការបុគ្គលិក
៦៥-វរសេនីយ៍ទោ	សំ ច័ន្ទវិធី	អគ្គលេខ ០៩១៨១៨	នាយរង ការិយាល័យសោធននិវត្តន៍ ទីចាត់ការបុគ្គលិក
៦៦-វរសេនីយ៍ទោ	សរ នវ៉ា	អគ្គលេខ ០២២២១៣	នាយរង ការិយាល័យសិក្សាគំរោង ទីចាត់ការបុគ្គលិក
៦៧-វរសេនីយ៍ទោ	ស៊ុន សិទ្ធា	អគ្គលេខ ០៣៩៦៣៩	នាយរង ការិយាល័យវិន័យទណ្ឌកម្ម ទីចាត់ការបុគ្គលិក
៦៨-វរសេនីយ៍ទោ	គុន វិបុល	អគ្គលេខ ០២១៤៩០	នាយរង ការិយាល័យកិច្ចការនារី ទីចាត់ការយោសនាព័ត៌មាន
៦៩-វរសេនីយ៍ទោ	ខៀវ ចិន្ដា	អគ្គលេខ ០២៥៩៧៨	នាយរង ការិយាល័យកិច្ចការស៊ីវិល សង្គ្រោះ ទីចាត់ការយោសនាព័ត៌មាន
៧០-វរសេនីយ៍ទោ	ស៊ុន សាម៉ុល	អគ្គលេខ ០៤៨៦៨៣	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការយោសនាព័ត៌មាន
៧១-វរសេនីយ៍ទោ	សន ឌុប	អគ្គលេខ ០៣៤០៣៣	នាយរង ការិយាល័យព្រឹត្តិប័ត្រសារ ព័ត៌មាន ទីចាត់ការយោសនាព័ត៌មាន
៧២-វរសេនីយ៍ទោ	សឹម សន	អគ្គលេខ ១៩៦១៣៩	នាយរងការិយាល័យ កិច្ចការនារី ទីចាត់ការយោសនាព័ត៌មាន
៧៣-វរសេនីយ៍ទោ	កើត ខេមរ៉ា	អគ្គលេខ ០៤៤៥៥៤	នាយរង ការិយាល័យអប់រំចិត្តសាស្ត្រ ទីចាត់ការយោសនាព័ត៌មាន
៧៤-វរសេនីយ៍ទោ	យិន សមសធួ	អគ្គលេខ ០៥៨៧៩៦	នាយរង ការិយាល័យធានា ទីចាត់ការយោសនាព័ត៌មាន
៧៥-វរសេនីយ៍ទោ	លឹម ថេង	អគ្គលេខ ១៤១៨៣៥	នាយរង ការិយាល័យធានា ទីចាត់ការយោសនាព័ត៌មាន



៧៦-វរសេនីយ៍ទោ	ស៊ីង ឆ័យឫក្ខណ៍	អគ្គលេខ ០២៦២៩៤	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការអភិវឌ្ឍន៍
៧៧-វរសេនីយ៍ទោ	ធី ខេមរ៉េត	អគ្គលេខ ១៣០៦៦១	នាយរង ការិយាល័យសិក្សាគំរោង ទីចាត់ការបុគ្គលិក
៧៨-វរសេនីយ៍ទោ	អ៊ុន ម៉ីនថន	អគ្គលេខ ០០៨៧៣២	នាយរង លេខាធិការដ្ឋាន មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៧៩-វរសេនីយ៍ទោ	អេង សុខ	អគ្គលេខ ០១៦៩៤៣	ជំនួយការ ឯកឧត្តម នាយក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
៨០-វរសេនីយ៍ទោ	ប្រាក់ ធាវ	អគ្គលេខ ០២០៤២៥	នាយរង ការិយាល័យទំនាក់ទំនងអន្តរជាតិ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
៨១-វរសេនីយ៍ទោ	សេ សំណេត	អគ្គលេខ ០០៨៣៦៣	នាយរង ការិយាល័យសំភារៈបច្ចេកទេស ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
៨២-វរសេនីយ៍ទោ	កែវ ជាតុប	អគ្គលេខ ០១៦៧១២	នាយរង ការិយាល័យសំភារៈបច្ចេកទេស ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
៨៣-វរសេនីយ៍ទោ	ប័ក់ អុសល	អគ្គលេខ ០៦៩៧២៣	នាយរង ការិយាល័យបណ្តុះបណ្តាល ទីចាត់ការបុគ្គលិក
៨៤-វរសេនីយ៍ទោ	ពៅ សម្បត្តិ	អគ្គលេខ ០១៤៥៩៥	នាយ ការិយាល័យស្រាវជ្រាវប្រវត្តិសាស្ត្រ កងទ័ព មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
៨៥-វរសេនីយ៍ទោ	គ្រូប ឆន្ទី	អគ្គលេខ ០១៦៩៥១	នាយរង លេខាធិការដ្ឋាន ទីចាត់ការបុគ្គលិក
៨៦-វរសេនីយ៍ទោ	ទេព សារីន	អគ្គលេខ ០៧៧៧៥៦	ជំនួយការ ឯកឧត្តម អ៊ុង សំខាន់
៨៧-វរសេនីយ៍ទោ	ឡេង សុខស៊ុនឌី	អគ្គលេខ ១៦២៤១៩	ជំនួយការ លេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន
៨៨-វរសេនីយ៍ទោ	អ៊ឹម សំអ៊ិន	អគ្គលេខ ២២១៩១៤	នាយរង ការិយាល័យជ្រើសរើសទ័ព ទីចាត់ការបុគ្គលិក
៨៩-វរសេនីយ៍ទោ	សុខ ម៉ូរ៉ា	អគ្គលេខ ១៦៨០៩៨	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីចាត់ការបុគ្គលិក
៩០-វរសេនីយ៍ទោ	ជា នាយធី	អគ្គលេខ ០២៣១៣០	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីចាត់ការបុគ្គលិក
៩១-វរសេនីយ៍ទោ	យ៉ាន់ ជុស	អគ្គលេខ ០២២២៦៣	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីចាត់ការបុគ្គលិក
៩២-វរសេនីយ៍ទោ	ខៀវ រដ្ឋា	អគ្គលេខ ១៣៧៧០០	នាយរង លេខាធិការដ្ឋាន ទីចាត់ការបុគ្គលិក
៩៣-វរសេនីយ៍ទោ	យូ សេងថា	អគ្គលេខ ០២២៣៦៣	នាយរង ឃ្នាំងសម្ភារៈបច្ចេកទេស ទីចាត់ការបច្ចេកទេស
៩៤-វរសេនីយ៍ទោ	យឹម ទូច	អគ្គលេខ ០៤៧១៥៣	ជំនួយការ ឯកឧត្តម សំរិទ្ធ ហ៊ុន



៩៥-វរសេនីយ៍ទោ	គឹម សិរីឧឌុន	អត្តលេខ ០៣៣២៤៦	ជំនួយការ ឯកឧត្តម គឹម សំអាន
៩៦-វរសេនីយ៍ទោ	ឡុង សុខ	អត្តលេខ ០១២៩៧៧	ជំនួយការ ឯកឧត្តម ចៅ យុត្តិបុត្រ
៩៧-វរសេនីយ៍ទោ	ម៉ែម យ៉ិនសេង	អត្តលេខ ០១២៨៩៧	នាយ ការិយាល័យភ័ស្តុភារបច្ចេកទេស ទីចាត់ការការពារគីមីសាស្ត្រ
៩៨-វរសេនីយ៍ទោ	នួន រេនា	អត្តលេខ ០១៧៩២៤	នាយ ការិយាល័យព្រឹត្តិប័ត្រសារព័ត៌មាន ទីចាត់ការយោសនាព័ត៌មាន
៩៩-វរសេនីយ៍ទោ	ឥន្ទ សេត	អត្តលេខ ០៣៤០៤៥	នាយរង លេខាធិការដ្ឋាន ទីចាត់ការយោសនាព័ត៌មាន
១០០-វរសេនីយ៍ទោ	យុទ សារ៉ាន់	អត្តលេខ ០១៦៨២៤	នាយរង រោងពុម្ព ទីចាត់ការយោសនាព័ត៌មាន
១០១-វរសេនីយ៍ទោ	អន ស៊ីយ	អត្តលេខ ០០៥០២៣	នាយរង ការិយាល័យចលនូប្បត្តម្ភ ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១០២-វរសេនីយ៍ទោ	ម៉ែន ភី	អត្តលេខ ០៤០៤៨៤	នាយរង ការិយាល័យគ្រប់គ្រងឯកសារ ទីចាត់ការបុគ្គលិក
១០៣-វរសេនីយ៍ទោ	នុត វណ្ណៈ	អត្តលេខ ០៣១៨៨៣	នាយរង ការិយាល័យសម្ភារៈបច្ចេកទេស ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១០៤-វរសេនីយ៍ទោ	អ៊ុំ ជ័យសេដ្ឋា	អត្តលេខ ០០៨៦២៥	ជំនួយការ ឯកឧត្តម មាស វណ្ណ
១០៥-វរសេនីយ៍ទោ	ផេង រតនៈ	អត្តលេខ ០៤៨១៩៤	ជំនួយការ ឯកឧត្តម អ៊ុង ណារិទ្ធ
១០៦-វរសេនីយ៍ទោ	ចេត លឿម	អត្តលេខ ០៣៨៨៥២	នាយរង ការិយាល័យរដ្ឋបាល ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១០៧-វរសេនីយ៍ទោ	អ៊ុំក វ៉ារិន	អត្តលេខ ០១៤៥០៨	នាយរង ការិយាល័យសម្ភារៈបច្ចេកទេស ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
១០៨-វរសេនីយ៍ទោ	ព្រឿម ចាន់ឌី	អត្តលេខ ០០២៧៧៥	នាយរង ការិយាល័យវិទ្យាប្រព័ន្ធច្បាប់ អធិការដ្ឋាន អគ្គបញ្ជាការ
១០៩-វរសេនីយ៍ទោ	ឆៀង សារិន	អត្តលេខ ០៦៣៣៩៨	នាយការិយាល័យអធិការកិច្ចជើងទឹក អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន
១១០-វរសេនីយ៍ទោ	ក្រុម សុផល	អត្តលេខ ០០៩៤០៥	នាយរងការិយាល័យជំនាញឯកទេស ទីចាត់ការកលយុទ្ធ
១១១-វរសេនីយ៍ទោ	សុទ្ធ ម៉ូលីណា	អត្តលេខ ០១៩៧៥២	នាយរង ការិយាល័យសរុប ទីចាត់ការកលយុទ្ធ
១១២-វរសេនីយ៍ទោ	កុល ចាន់ដារ៉ា	អត្តលេខ ០១៣២៣៣	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការហិរញ្ញវត្ថុ
១១៣-វរសេនីយ៍ទោ	រុន លឿន	អត្តលេខ ០១៤៥៣០	នាយរង ទីបញ្ជាការ ទីចាត់ការកលយុទ្ធ
១១៤-វរសេនីយ៍ទោ	ចាម សម្បុរ	អត្តលេខ ០២៣៨១១	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការហិរញ្ញវត្ថុ

១១៥-វរសេនីយ៍ទោ	ឡឿង	ឆន្ទី	អត្តលេខ ០២៦១៩២	នាយការិយាល័យទំនាក់ទំនងសាធារណៈ ទីចាត់ការការពារគីមីសាស្ត្រ
១១៦-វរសេនីយ៍ទោ	ឡឿ	លន់	អត្តលេខ ១០០៤២៥	មេបញ្ជាការរង និងជាមេបញ្ជាការ វរសេនាតូចលេខ៣៨២ កងពលតូចអន្តរាគមន៍លេខ៨
១១៧-វរសេនីយ៍ទោ	នេវ	ចេង	អត្តលេខ ១០០៨៦៨	មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៤
១១៨-វរសេនីយ៍ទោ	ភាជ	សំបូរ	អត្តលេខ ១៥៦៩១៣	មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៥
១១៩-វរសេនីយ៍ទោ	ហ៊ុល	អគ្គី	អត្តលេខ ០១៤៩៦៨	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការហិរញ្ញវត្ថុ
១២០-វរសេនីយ៍ទោ	គឹម	វិរៈ	អត្តលេខ ០២១៩៣៣	នាយសេនាទិការរង កងពលតូចអន្តរាគមន៍លេខ១
១២១-វរសេនីយ៍ទោ	គង់	ឌុន្ទី	អត្តលេខ ០១៦៤៥៤	នាយរង ការិយាល័យជ្រើសរើសទ័ព ទីចាត់ការបុគ្គលិក
១២២-វរសេនីយ៍ទោ	រិទ្ធ	សាមុត	អត្តលេខ ០៤៤៥៤៥	នាយរង ការិយាល័យវិន័យទណ្ឌកម្ម ទីចាត់ការបុគ្គលិក
១២៣-វរសេនីយ៍ទោ	សុខ	ពន្លៃ	អត្តលេខ ០៥៩៥០៦	នាយរង ការិយាល័យសរុប ទីចាត់ការកលយុទ្ធ
១២៤-វរសេនីយ៍ទោ	យស	ហិក	អត្តលេខ ០៤៧០៥០	នាយរង ការិយាល័យផែនការយុទ្ធសាស្ត្រ ទីចាត់ការកលយុទ្ធ
១២៥-វរសេនីយ៍ទោ	វ៉ា	សំណេត	អត្តលេខ ០១៨៥៤០	នាយរង ការិយាល័យផែនការ ទីចាត់ការអភិវឌ្ឍន៍
១២៦-វរសេនីយ៍ទោ	ស៊ិន	ណាត	អត្តលេខ ០៤៤៥៤៤	នាយ បណ្ណាល័យ កងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១២៧-វរសេនីយ៍ទោ	រោង	រិកត	អត្តលេខ ០២៦២១២	នាយរង ការិយាល័យកិច្ចការស៊ីវិល និងសង្គ្រោះ ទីចាត់ការយោសនាព័ត៌មាន
១២៨-វរសេនីយ៍ទោ	ស្វាន	ទូឡា	អត្តលេខ ០០៩៣៥៨	នាយរង ការិយាល័យស្រាវជ្រាវ ប្រវត្តិសាស្ត្រ កងទ័ព មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១២៩-វរសេនីយ៍ទោ	យក	ចិន្ដា	អត្តលេខ ០២៣៨៤៣	ជំនួយការ ឯកឧត្តម នាយក មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា
១៣០-វរសេនីយ៍ទោ	លឹម	គឹមសេង	អត្តលេខ ០១៧០៥១	នាយរង ការិយាល័យផែនការ ទីចាត់សុខាភិបាល
១៣១-វរសេនីយ៍ទោ	រោង	សាឡើង	អត្តលេខ ០៣៥៧១៦	នាយរង កងព្យាបាលចល័ត ទីចាត់សុខាភិបាល
១៣២-វរសេនីយ៍ទោ	សែម	ហិក	អត្តលេខ ០៣៩៤៩៣	នាយ កងដឹកជញ្ជូន ទីចាត់សុខាភិបាល

១៣៣-វរសេនីយ៍ទោ	ម៉ក់	វុទ្ធី	អត្តលេខ ០៣១៧០៩	នាយរង គិលានដ្ឋាន ទីចាត់សុខាភិបាល
១៣៤-វរសេនីយ៍ទោ	ភីក	ឡុង	អត្តលេខ ០២៧២២១	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការផែនការ
១៣៥-វរសេនីយ៍ទោ	ឯម	សុខពៅ	អត្តលេខ ០១២០៤៥	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការផែនការ
១៣៦-វរសេនីយ៍ទោ	អើក	ម៉ុននី	អត្តលេខ ២១៤០៣៨	ជំនួយការ លេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន
១៣៧-វរសេនីយ៍ទោ	អ៊ុក	នូច	អត្តលេខ ០២០៨២០	ជំនួយការ ឯកឧត្តម អ៊ុំ បុត្រ
១៣៨-វរសេនីយ៍ទោ	ស្រី	វិបុល	អត្តលេខ ០៨០៦៨៨	ជំនួយការ ឯកឧត្តម ខ្ចី អេស
១៣៩-វរសេនីយ៍ទោ	អ៊ុន	ភីមសៀង	អត្តលេខ ០២២៨៧៧	ជំនួយការ ឯកឧត្តម ជា សារ៉េន
១៤០-វរសេនីយ៍ទោ	មុនី	ចន្ទរស្មី	អត្តលេខ ០១៧១៥៤	ជំនួយការ ឯកឧត្តម សូ សុវណ្ណមុនី
១៤១-វរសេនីយ៍ទោ	យីម	ថារី	អត្តលេខ ០០៩៤៩៥	នាយ ការិយាល័យប្រតិបត្តិការ ស្នងការដ្ឋានប្រតិបត្តិការវិស្វកម្ម បញ្ជាការដ្ឋានវិស្វកម្ម
១៤២-វរសេនីយ៍ទោ	សោម	ធុន	អត្តលេខ ០០៩៤៩៣	នាយ ការិយាល័យហ្វឹកហ្វឺន ស្នងការដ្ឋាន ប្រតិបត្តិការវិស្វកម្ម បញ្ជាការដ្ឋានវិស្វកម្ម
១៤៣-វរសេនីយ៍ទោ	ស៊ុន	សាឡើង	អត្តលេខ ០០៩៥៨៩	នាយ ការិយាល័យអភិវឌ្ឍន៍ ស្នងការដ្ឋានភស្តុភារ បញ្ជាការដ្ឋានវិស្វកម្ម
១៤៤-វរសេនីយ៍ទោ	ចង	ចន្ទឆ្មារ៉ា	អត្តលេខ ០២៧១១៣	មេបញ្ជាការ កងវត្តរាំង៧២ បញ្ជាការដ្ឋានវិស្វកម្ម
១៤៥-វរសេនីយ៍ទោ	ឈីម	សាវលី	អត្តលេខ ០១៧៦៩២	មេបញ្ជាការ កងស្ថាបនាសំណង់ អាគារ៧៣ បញ្ជាការដ្ឋានវិស្វកម្ម
១៤៦-វរសេនីយ៍ទោ	យីន	ធី	អត្តលេខ ០២៧១១៦	មេបញ្ជាការ កងស្ថាបនាលេណដ្ឋាន ការពារជាតិស្ថាន៧៤ បញ្ជាការដ្ឋានវិស្វកម្ម
១៤៧-វរសេនីយ៍ទោ	ហួត	អុសល	អត្តលេខ ០០៩៥៣៣	មេបញ្ជាការ កងស្ថាបនាស្ថាន៧១៥ បញ្ជាការដ្ឋានវិស្វកម្ម
១៤៨-វរសេនីយ៍ទោ	ឯម	សុផល	អត្តលេខ ០១៩៩១៧	នាយសេនាធិការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៤៩-វរសេនីយ៍ទោ	កាន់	សុគុន្ទ	អត្តលេខ ០១៦៨៩៥	នាយសេនាធិការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៥០-វរសេនីយ៍ទោ	នោម	សាវ៉ាត	អត្តលេខ ០៥០០៩៤	នាយ លេខាធិការដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៥១-វរសេនីយ៍ទោ	សៀន	ឆូ	អត្តលេខ ០២៦៩៤៤	នាយ ការិយាល័យទី២ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៥២-វរសេនីយ៍ទោ	មិន	រ៉េត	អត្តលេខ ០២៦៩៣១	នាយ ការិយាល័យទី៣ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៥៣-វរសេនីយ៍ទោ	សុខ	ពិសិដ្ឋ	អត្តលេខ ០៥០០៥០	នាយ ការិយាល័យបច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន

១៥៤-វសេនីយ៍ទោ	រ៉េតូ	គន	អត្តលេខ ០៤៤៥៦៣	នាយករង សាលាហ្វឹកហ្វឹនកាំភ្លើងធំ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន
១៥៥-វសេនីយ៍ទោ	សោម	ចន្ទា	អត្តលេខ ០០៨៨៥៩	នាយគិលានដ្ឋាន ទីចាត់ការសុខាភិបាល
១៥៦-វសេនីយ៍ទោ	កែវ	ហស	អត្តលេខ ០៣០៨៦៤	នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
១៥៧-វសេនីយ៍ទោ	ចៀ	វិធា	អត្តលេខ ១៦៨៤០៧	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការកលយុទ្ធ
១៥៨-វសេនីយ៍ទោ	នង	ម៉ែន	អត្តលេខ ០២៧៧៥៧	នាយរង ការិយាល័យអគ្គសញ្ញាណប័ណ្ណ ទីចាត់ការបុគ្គលិក
១៥៩-វសេនីយ៍ទោ	ចាន់	សុវណ្ណារិទ្ធ	អត្តលេខ ០៦៨៩៤៩	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការការពារគីមីសាស្ត្រ
១៦០-វសេនីយ៍ទោ	ឃី	គឹមលាង	អត្តលេខ ០៣១៨៧៨	ជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
១៦១-វសេនីយ៍ទោ	សុខ	សារិន	អត្តលេខ ១០២៣២២	ជំនួយការ ឯកឧត្តម ជា តារា
១៦២-វសេនីយ៍ទោ	វណ្ណ	សិលា	អត្តលេខ ១០២៣២២	ជំនួយការ ឯកឧត្តម ជា តារា
១៦៣-វសេនីយ៍ទោ	ច័ន្ទ	សម្បត្តិ	អត្តលេខ ០៥៨៤៨៩	ជំនួយការ ឯកឧត្តម ឈិន ច័ន្ទពណ៌
១៦៤-វសេនីយ៍ទោ	លី	ជាត	អត្តលេខ ១៨៧៨៣៣	ជំនួយការ ឯកឧត្តម គៀង សាវុធ
១៦៥-វសេនីយ៍ទោ	សយ	សុខុម	អត្តលេខ ០២៧៧០៣	ជំនួយការ ឯកឧត្តម វង្ស វ៉ាសនា
១៦៦-វសេនីយ៍ទោ	តេជ	សុគន្ធា	អត្តលេខ ០១២៣១៧	ជំនួយការ ឯកឧត្តម នាយក ទីចាត់ការផែនការ
១៦៧-វសេនីយ៍ទោ	ឈិន	វិណា(សារី)	អត្តលេខ ០១៤៤៦៨	ជំនួយការ ឯកឧត្តម នាយក ឧទ្ធកាល័យ អគ្គបញ្ជាការដ្ឋាន

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង
សាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២១.០.២៧ ក.តត



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋាននូវសំក្តី និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៣៣៨ រូប នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក ប៉ែន រដ្ឋ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២- លោក លីម រតនៈ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៣- លោកស្រី នៅ ផល្លា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៤- លោក ឃ្លាំង សាម៉េត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៥- លោក អ៊ុក សុវណ្ណ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៦- លោកស្រី តាក វិដា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៧- លោក ប៉ាន់ សុយុនណា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៨- លោកស្រី សុខ សោភ័ណនារី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៩- លោកស្រី ឡុង ធិតថាវី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១០- លោកស្រី ចេង វាសនា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១១- លោក ម៉ី សុភក្តិ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១២- លោក គួច វិរិយា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៣- លោក កែវ កុសល ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៤- លោកស្រី វណ្ណ មុនី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៥- លោក អឿន សាមុត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៦- លោក សុក សំរោត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៧- លោកស្រី សុខ ច័ន្ទណារ៉េត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១

៣៨- លោក ជា ម៉ូនេត្រ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៣៩- លោកស្រី តេង ស្រី	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤០- លោក ប៊ុន ត្រង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៤១- លោក សេង ហេង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤២- លោក ចាន់ វុទ្ធិ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៤៣- លោកស្រី ច័ន្ទ ឈីវណារង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤៤- លោកស្រី អ៊ុំ សុផល្លីន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៤៥- លោក យី សេងដឿន	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤៦- លោក សុខ សារី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៤៧- លោក ឥន សម្បត្តិ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៤៨- លោក ឥក ប៊ុនឈឿង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៤៩- លោក ម៉ុ ផល្លុន	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៥០- លោក ឈឹម ហ៊ុន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៥១- លោក ថៃ សារុផ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៥២- លោកស្រី ក្រុង ស៊ីដន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៥៣- លោក ហួត សេងផុង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៥៤- លោក យ៉ង់ ដារ៉ាផ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៥៥- លោក លុក សាកី	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៥៦- លោក អាំង ហុកស្រ៊ុន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៥៧- លោកស្រី ហៀក កិណ្ណារ៉ា	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

៧៨- លោក ហេន វ៉ាមី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៧៩- លោក ហ៊ង ប៊ុនហ៊ង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៨០- លោក រស់ សុវណ្ណវិទ្យា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៨១- លោកស្រី អែ អែតធី	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៨២- លោក ម៉ម វិទ្យាវិទ្យា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៨៣- លោក ជា ឌីវ៉ាដា	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៨៤- លោក អ៊ុន សុវណ្ណី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៨៥- លោក លីម ណារិន	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៨៦- លោកស្រី ពេជ្រ បូរើន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៨៧- លោក ហម ឡុង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៨៨- លោក ជី ហ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៨៩- លោក ឡុង វណ្ណា	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩០- លោកស្រី លីម សុជាតិ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩១- លោក ជឹង ជា	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩២- លោក វង្ស ថ័ន្តថន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩៣- លោក ណាន គឹមស្រេង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៤- លោក គួស៊ី ម៉ារឌី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩៥- លោក ឡាច គូ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
៩៦- លោក កេង វណ្ណៈ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩៧- លោកស្រី ហួត ចាន់ធានី	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

៩៨- លោកស្រី ហង្ស ដានី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
៩៩- លោក ឈូ អ៊ុំសេង	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០០- លោក អ៊ុន រុតិ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០១- លោក សុខ យូឡាយ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០២- លោក វិគ្គ សុភាព	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០៣- លោក រស់ វិទ្ធីវន្ត	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៤- លោក សារឹម សល់ដុល្លារ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០៥- លោក គឹម ពៅ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៦- លោក ម៉ែ ហៀង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០៧- លោក ញ៉ែម សុផល	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១០៨- លោក អាំ ជួយ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១០៩- លោក លី ឆាយ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១១០- លោក សុន បុត្តា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១១១- លោក តែ គុយជីវ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១១២- លោក ឱក វិជិត	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១១៣- លោក យីម ច័ន្ទធីវិទូ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១១៤- លោក អ៊ាន សុខា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១១៥- លោក ជូ សុដ្ឋាវិទូ	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១១៦- លោកស្រី ជា ម៉ារី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
១១៧- លោក ភឹម ណាន់	មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

- ១១៨- លោក វង់ វិចិត្រ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១១៩- លោក ប៊ុច រុណា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១២០- លោក ប្រាក់ សូម៉ាលី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១២១- លោកស្រី គន ណារ៉ាណា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១២២- លោក សោម វិថី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១២៣- លោកស្រី វង្ស សក្យារ៉ានី មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១២៤- លោក សេង ស៊ុនទី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១២៥- លោក តេង កា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១២៦- លោក នាក់ សាសរឿន ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១២៧- លោក កែ រដ្ឋារុដ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១២៨- លោក ព្រុំ ប្រុស ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១២៩- លោក ដាំង ណារិទ្ធ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៣០- លោក ប៉ែន សារី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៣១- លោក លឹម ចាន់ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៣២- លោក ប៉ុល សុីថា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៣៣- លោក ហៀង កា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៣៤- លោកស្រី ឈឹម សុពុទ្ធា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៣៥- លោក លន់ រតនៈ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៣៦- លោក ម៉ក់ ចាន់ផន ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៣៧- លោក ទន់ វិរៈ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

- ១៣៨- លោក អាំង ថេង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៣៩- លោក កង សំអាត មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៤០- លោក ថោង តេវ៉ូ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៤១- លោក សោម សម្បូរ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៤២- លោក អ៊ុយ វេងគី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៤៣- លោក តាន់ ឆេង មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៤៤- លោកស្រី ប៊ុន សារី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៤៥- លោកស្រី ខេង ស៊ីម មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ១៤៦- លោក ណៅ គនសុផល ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៤៧- លោក សោម វ៉ាន់ឌី មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៤៨- លោក ត្រី សុខនៅ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៤៩- លោក យី ប៊ុនថា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៥០- លោក ឈី សុខុម ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥១- លោកស្រី ងួន សុគន្ធី មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៥២- លោក តុង ប៊ុនហាច ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥៣- លោកស្រី គោស៊ី គឹមស៊ាន មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥៤- លោក ជួន វិបុល ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥៥- លោក អិម សូធី មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៥៦- លោក ប៉ែន មុនីវត្ត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥៧- លោក ខួរ ម៉ុង មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

- ១៥៨- លោកស្រី ង៉ាន ចិន្តា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៥៩- លោកស្រី ទេព សម្ព័ស្ត មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៦០- លោក កែវ មួយស្រួយ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៦១- លោក នួន វាសនា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៦២- លោក ជាន សុផល ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៦៣- លោក ងៃ ណារិទ្ធ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៦៤- លោក ណា វ៉ាន់ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៦៥- លោក អ៊ុង គឹមហេង មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៦៦- លោកស្រី កើត សុខម៉ាវី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៦៧- លោកស្រី កែវ សោភនី មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៦៨- លោក ចាន់ សេង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៦៩- លោកស្រី ប៊ើយ ដាលីយ៉ា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៧០- លោកស្រី ស៊ុយ ឡាង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧១- លោក ប៉ែន សុវណ្ណា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៧២- លោក ទេព សុខា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៣- លោក ស៊ី ស៊ីជាណា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
- ១៧៤- លោក អ៊ុង សារុត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៥- លោក សោម លក្ខណ្ណា មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៦- លោក ម៉េង ឆាយ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៧- លោកស្រី ស្រី វិសុវ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

៣៣៨- លោក ម៉ុក មឿន

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១១ ស.ន.ក្រ.តត.



**អនុក្រឹត្យ
ស្តីពី**

ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខជស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៩ ស្តីពីលក្ខន្តិកៈដោយឡែកក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

ស ម្រេ ច

មាត្រា ១ : កម្លើងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការចំនួន ៨៨រូប ក្នុងឋានន្តរស័ក្តិសវនករដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៅអាជ្ញាធរសវនកម្មជាតិ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក ហ៊ឺរ ពារា ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២- លោក ប៉ៅ ប៊ុន ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ៣- លោកស្រី អ៊ុំ សាម៉ាដែត ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ៤- លោក ជា សុផាត ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ៥- លោកស្រី នៃ សុខគា ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ៦- លោក លី យ៉ាវ៉េត ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១

- ៧- លោក សោម សុផាវី ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ៨- លោក យស សុរិន ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ៩- លោក គុល បូរិត ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១០- លោក គង់ សុវណ្ណដារ៉ា ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១១- លោក ហេង កាវ័រ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១២- លោក ប៉ា សុផាវីត្ត ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១៣- លោក គី ចាន់ណារ៉ា ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១៤- លោកស្រី យ៉ែម ឆវីវណ្ណ ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ១៥- លោក គល់ សុភក្តិ ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ១៦- លោក សួន សុផិរ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១៧- លោក យ៉ន ពីទូ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ១៨- លោក ហុក សុភក្តិ ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ១៩- លោក ជា គឹមភីន្នី ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២០- លោក ពេជ្រ ហ៊ុល ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២១- លោក ចេវ កេ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២២- លោក លាប ប៊ូឡូ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៣- លោក សេក កុសាក់ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៤- លោកស្រី សុខ សុផល ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៥- លោក យឹម សេរីរដ្ឋា ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៦- លោកស្រី ងួន សុក្រាណ៍ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៧- លោក ហេង យូរ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៨- លោក អ៊ុយ សម្បត្តិ ពីសវនករដើមខ្សែ ថ្នាក់លេខ២ មកសវនករដើមខ្សែ ថ្នាក់លេខ១
- ២៩- លោក លី សុទ្ធី ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ១ ជាករណីពិសេស
- ៣០- លោក រិន ចាន់ទ្រា ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣១- លោក ដួង កណ្តារ៉ា ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣២- លោកស្រី ឆឹម ដារី ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣៣- លោក ហេង ប្រិមប្រិយ ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣៤- លោក កែវ ធុច ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣៥- លោក សាន វិសាល ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ២ ជាករណីពិសេស
- ៣៦- លោក ឱក សីហា ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
- ៣៧- លោក សុក សុគន្ធី ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២

៣៨- លោក ធុច បញ្ចកំពូល	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៣៩- លោក ស ដារ៉ូ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤០- លោក ខាត់ វាសនា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤១- លោក ហិល ពិសិដ្ឋ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤២- លោក ឈរ សីហា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៣- លោក ពិន ពន្លក	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៤- លោក ស ពិសិដ្ឋ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៥- លោក ហិរិ ពុទ្ធវិទូ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៦- លោក អ៊ុង សុខឆាយ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៧- លោក លន់ ចាន់វណ្ណៈ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៨- លោក ស៊ឹម មាយ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៤៩- លោក រុន វៃ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥០- លោក ជិន ហេមវិចិត្រ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥១- លោក ឡុង ស៊ីឡែន	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥២- លោក ឯម សុភាសមេសា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៣- លោក ជី ឡាយយ៉ាណា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៤- លោក ទូ សុផី	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៥- លោកស្រី យូ ធីតា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៦- លោក ជា វ៉ង	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៧- លោក ហុង ពិសិដ្ឋ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៨- លោកស្រី គឹម វ៉ាន់ធី	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៥៩- លោក សេង វិទូ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦០- លោក ថៃ ពិសិដ្ឋ	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦១- លោក ឡាយ សិរីពង្ស	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦២- លោក វ៉ា គិត	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦៣- លោក អិរិ សុវណ្ណារី	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦៤- លោក ស៊ឹម សុផាន់ណា	ពីសវនករដើមខ្សែ ថ្នាក់លេខ៣ មកសវនករដើមខ្សែ ថ្នាក់លេខ២
៦៥- កញ្ញា គង់ លក្ខិណា	ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
៦៦- លោកស្រី កែវ សុចិស្តា	ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
៦៧- លោក ស៊ឹម សុផា	ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
៦៨- លោកស្រី អ៊ុត សារឹម	ពីសវនករ ថ្នាក់លេខ១ មកសវនករដើមខ្សែ ថ្នាក់លេខ៣ ជាករណីពិសេស

- ៦៩- កញ្ញា ឌុន ថាវី ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧០- លោកស្រី ម៉ៅ នរលក្ខណ៍ ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧១- លោកស្រី សុផុន ម៉ាលីន ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧២- លោកស្រី នង សុភា ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៣- លោក ជ័យ ប៊ុនធឿន ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៤- លោកស្រី ទៀង ច័ន្ទដារី ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៥- លោក សូ ពិសី ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៦- លោក សំ ប៊ុន ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៧- លោក កាំង សុខសុជាតិ ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៨- លោកស្រី ប៉ុម ឌីម៉ានិត ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៧៩- លោក វិន សុជាតិ ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨០- លោក ចុងអាន សុខជា ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨១- លោកស្រី ទ្រៀង ឆ្លុះ ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨២- លោក ទេព គន្ធា ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨៣- លោក អ៊ុក ចំរើន ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣
- ៨៤- លោក ឈារ ប៊ុនស្រី ពីសវនករដើមខ្សែ ថ្នាក់លេខ៤ មកសវនករដើមខ្សែ ថ្នាក់លេខ៣

មាត្រា ២ : តម្លើងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការចំនួន ០២ (ពីរ) រូប ពីឋានន្តរស័ក្តិសវនករ មកឋានន្តរស័ក្តិសវនករដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៅអាជ្ញាធរសវនកម្មជាតិ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក សារឿន សុពល ពីសវនករ ថ្នាក់លេខ១ មកសវនករដើមខ្សែ ថ្នាក់លេខ៤
- ២- លោក វិន សុជាតិ ពីសវនករ ថ្នាក់លេខ១ មកសវនករដើមខ្សែ ថ្នាក់លេខ៤

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចចែកក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១/២០១៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ០១ អនក្រ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ១៩៩២ ស្តីពីការបង្កើត និងការ គ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សានិងសិក្សាឯកទេស
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខណវិនិច្ឆ័យ នៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខ័ណ្ឌ គុណវុឌ្ឍិជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា១..

ត្រូវបានទទួលស្គាល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឯកជនមួយ ដែលមានឈ្មោះថា វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី សរសេរជាអក្សរកាត់ថា វ.ព.ក.អ និងជាភាសាអង់គ្លេសថា Cambodia-Asia Polytechnic Institute សរសេរជាអក្សរកាត់ថា C.A.P.I។

មាត្រា២..

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី មានទីតាំងស្ថិតនៅ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

មាត្រា៣..

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ធ្វើការបណ្តុះបណ្តាល ដោយអនុលោមតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិលើកម្រិតជំនាញ ដូចខាងក្រោម៖

- កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស សិក្សារយៈពេល យ៉ាងតិច២ឆ្នាំ ដែលមានយ៉ាងតិច ៦០ក្រេឌីត
- កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស សញ្ញាបត្រវិស្វករ សិក្សារយៈពេល យ៉ាងតិច៤ឆ្នាំ ដែលមានយ៉ាងតិច១២០ក្រេឌីត។

មាត្រា៤..

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ធ្វើការបណ្តុះបណ្តាលលើមុខជំនាញ ដូចខាងក្រោម៖

- | | |
|------------------------------------|--|
| - បច្ចេកវិទ្យាព័ត៌មានសរសេរកម្មវិធី | - បច្ចេកវិទ្យាព័ត៌មានតបណ្តាញកុំព្យូទ័រ |
| - កសិកម្ម | - អភិវឌ្ឍន៍ជនបទ |
| - ក្សេត្រសាស្ត្រ | - អភិរក្សធនធានធម្មជាតិ |
| - គ្រប់គ្រងធុរកិច្ច | - គ្រប់គ្រងទូទៅ |
| - គណនេយ្យនិងហិរញ្ញវត្ថុ | - ធនាគារនិងហិរញ្ញវត្ថុ។ |
| - ភាសាអង់គ្លេស | |

នៅថ្ងៃអនាគត វិទ្យាស្ថាននេះអាចបើកសាខា ប្តូរទីតាំង ដេប៉ាតឺម៉ង់ថ្មី ឯកទេសថ្មី ដំឡើងកម្រិត ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី ឬបន្ថែមជំនាញផ្សេងៗទៀត ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា៥..

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី មានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យនិងសម្រេចលើគោលនយោបាយ ផែនការអភិវឌ្ឍកម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធដទៃទៀត។ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងជាក់ស្តែង នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា៦..

នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី មានភារកិច្ចដូចខាងក្រោម៖

- ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងការគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី និងធានាឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
- ទទួលខុសត្រូវក្នុងការជ្រើសរើសសិស្ស និងស្សិតឱ្យចូលរៀន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- គោរពនិងអនុវត្តតាមការណែនាំនិងបទដ្ឋានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានកំណត់អំពីសកម្មភាពនៃការធានាគុណភាពក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- ធ្វើរបាយការណ៍ជូននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៀងទាត់តាមការកំណត់។

មាត្រា៧..

សិក្ខាកាម សិស្ស និងស្សិត ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រតាមកម្រិត និងឯកទេសដែលបានសិក្សា។ វិញ្ញាបនបត្រ ឬសញ្ញាបត្រនេះត្រូវផ្តល់ដោយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ដែលមានការទទួលស្គាល់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងករណីវិទ្យាស្ថាននេះ បានបំពេញនិងអនុវត្តតាមគោលការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា៨..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៩..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងនាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - សាលាខេត្តកេនតឺរី
 - ដូចមាត្រា៩
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១២១៤ អនក្រ.នត

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់មេដាយការងារប្លាក់មាស ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

- | | | |
|---------------------|---------------|---------------|
| ១- លោកអនុសេនីយ៍ឯក | ឈឹម ស៊ីវណ្ណា | អត្តលេខ ១៣៣៦៤ |
| ២- លោកអនុសេនីយ៍ត្រី | សៀង សុធា | អត្តលេខ ៧៤១៦១ |
| ៣- លោកអនុសេនីយ៍ត្រី | រ៉ុន អារិហ៊ុន | អត្តលេខ ៧៤១៥៩ |
| ៤- លោកអនុសេនីយ៍ត្រី | សេង វ៉ុច | |
| ៥- លោក | អេង ស៊ីវលី | សប្បុរសជន |

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten signature)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២១.១៥.សនក្រ.តត

អនុក្រឹត្យ
ស្តីពីការទូលមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ ៖** បំពាក់មេដាយស្ថាបនាជាតិ ថ្នាក់ មាស ជូនលោក វ៉ាន់ ស៊ីហៈ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន ។
- មាត្រា ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១២១.៦.៧៧៧.៧៤

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារកំណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ ៖ បំពាក់មេដាយមុនីសារកំណ្ណ ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

ក-មេដាយមុនីសារកំណ្ណថ្នាក់ធិបតី

- ១- លោកអនុសេនីយ៍ទោ សែម សាក់ អត្តលេខ ៤០៩៤៣
- ២- លោក ខាំ កានសុផ័រន សប្បុរសជន
- ៣- លោក គីវ យុទ្ធី សប្បុរសជន

ខ-មេដាយមុនីសារកំណ្ណថ្នាក់អស្សុប្បទិ

- ១- លោកវរសេនីយ៍ទោ ឡុង ណែ អត្តលេខ ០៥៤០៥៣
- ២- លោកវរសេនីយ៍ត្រី តូច ឡារី:កក្កិ អត្តលេខ ៦១៧៩៣
- ៣- កញ្ញាវរសេនីយ៍ត្រី ជា លីនជា អត្តលេខ ៦២៧៧៧

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១.៧.៧.៧.៧.៧.៧

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- តែងតាំងលោក **រោង ឈង** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១.៨.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **វិសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១-លោកវិសេនីយ៍ទោ **គឹម ឡុង** អត្តលេខ ០៦៣៦៤
- ២-លោកវិសេនីយ៍ទោ **កាយ សុជាតា** អត្តលេខ ០៦៤២៩ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១.ន.សនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការបង្កាប់ឱ្យធ្វើបត្យាប័ន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ដែល ប្រកាសឱ្យប្រើក្រមនីតិវិធីព្រហ្មទណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌
- បានឃើញកំណត់ទូតលេខ ១៣៤ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ របស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
- បានឃើញសាលដីកាលេខ ៣៦០ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ របស់តុលាការកំពូល
- បានឃើញសាលដីកាកែតម្រូវលេខ ១០០ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់តុលាការកំពូល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

សម្រេច

មាត្រា ១ .-

ត្រូវបានបង្គាប់ឱ្យធ្វើបត្យាប័នចំពោះឈ្មោះ **BATALIN VLADIMIR VALERIEVICH** ភេទប្រុស អាយុ ៣៨ ឆ្នាំ ទីកន្លែងកំណើតនៅទីក្រុង **ZEYA** ប្រទេសរុស្ស៊ី តាមការស្នើសុំរបស់ស្ថានទូត សហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដួងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២១២.០.៧.៤ ក្រ.តត



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាប័ត្រ ដល់មន្ត្រីរាជការ ចំនួន ០៦ រូប នៃក្របខ័ណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចមាន រាយនាមខាងក្រោម ៖

- ១- លោក **ផែ ច័ន្ទត្រាតុខ្យ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២- លោក **អ៊ុំ ពៅពិសី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ៣- លោក **ហួត ម៉ូលីកា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៤- លោក **ខ្លឹម គគីរ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៥- លោក **វ៉ាន់ សុភាព** ពីវរមន្ត្រី ថ្នាក់លេខ ២ មកវរមន្ត្រី ថ្នាក់លេខ ១
- ៦- លោក **សុខ ណារិន្ទ** ពីវរមន្ត្រី ថ្នាក់លេខ ៤ មកវរមន្ត្រី ថ្នាក់លេខ ៣

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១.២១.២១ អនក្រ.តត



អនុក្រឹត្យ
ស្តីពី

ការផ្ទេរមណ្ឌលទេវក្នុងឋានន្តរស័ក្តិវិហារអគ្គានុក្រ
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់សមមូលឋានន្តរស័ក្តិមន្ត្រីពន្ធនាគារ ជាមួយនឹងឋានន្តរស័ក្តិមន្ត្រីរាជការស៊ីវិល និងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ និងការធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ផ្ទេរមណ្ឌល លោក **សុភ ឌុន្ទី** ពីឋានន្តរស័ក្តិ វរសេនីយ៍ឯក អត្តលេខ ៦១៧០០ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា មកឋានន្តរស័ក្តិ វរអគ្គនុរក្សថ្នាក់លេខ១ អត្តលេខ ២៦៨៨ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។

មាត្រា ២.-

បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរម្មេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២២២.នក.តត



អនុក្រឹត្យ
ស្តីពី

ការតម្កើងឋាននុរស័ក្តិ និងថ្នាក់បន្តិភាពការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១.- តម្កើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ២៩ រូប ក្នុងឋាននុរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ នៃ ក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ដូចមាន រាយនាមខាងក្រោម ៖

១៧- លោកស្រី ចាន់ ពារី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១៨- លោក អ៊ឹក មុនី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
១៩- លោក ខែក ចន្ទី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២០- លោក អ៊ាវ ពារុផ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២១- លោក ស៊ី ប៉េងតាន់	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២២- លោក លាង លេនីន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៣- លោក ចំរើន សែ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៤- លោក ឡី ជឹង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៥- លោក នៅ គឹមស្រេង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៦- លោក ចេង ខេង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៧- លោកស្រី លឿង សូលីវ៉ាន់	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៨- លោក ញ៉ែម ភិរម្យ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
២៩- លោក ឱក ទីនណា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣

មាត្រា ២.- តម្កើងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៣៥ រូប ពីឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ មកឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- លោក សយ លន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
--------------	---

៣/៦

២- លោក ខួង ហៀង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣- លោក រឿន សុផី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៤- លោក សំ ហិម៉ាឡៃ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៥- លោក សយ សម្ពុស្ស	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៦- លោកស្រី ស្រេង មុយឡេង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៧- លោក រស់ ប្រណិត	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៨- លោកស្រី យក់ សារ៉ាត់	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៩- លោក ឈីវ គុណាករ	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១០- លោក វ៉ាន់ លុច	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១១- លោកស្រី ពៅ សុផល	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១២- លោក កៀត ម៉េងហៀង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៣- លោក សាយ រដ្ឋា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤- លោកស្រី អ៊ុក សុន្ទរី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥- លោកស្រី គឹម ផារី	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៦- លោក តូច ថ័ន្តថន	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៧- លោកស្រី ឡុច គឹមហៀង	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

- ១៨- លោក ទេព សីហារដ្ឋ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៩- លោក ជួន ដារិត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២០- លោកស្រី សំ ឈន ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២១- លោក ឃួន វណ្ណា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២២- លោក អៀប ប្រាក់ដូង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៣- លោកស្រី អ៊ាវ តារាវិទូ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៤- លោក លាង អេងដារិទ្ធិ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៥- លោក អ៊ិន សារ៉េត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៦- លោក ពេជ្រ ពិចស្រ៊ុន ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៧- លោក តាំ ហាក់ឡេង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៨- លោកស្រី ឡាយ អ៊ីជួង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ២៩- លោក មុំ សម្បត្តិ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៣០- លោក ប្រាក់ ប៊ុនហៃ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៣១- លោក អ៊ឹម សាមិត្ត ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៣២- លោក រស់ លីមហុង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ៣៣- លោក ខេ ពិសិដ្ឋ ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១
មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៣៤- លោក ឆាន់ ចន្ទា

ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១

មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៣៥- លោក ពេជ្រ វិរៈ

ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១

មកមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ : ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិធីប្រារព្ធព្រះក្លឹងអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីអញ្ជើញវិលនិវត្តន៍មកកាន់មាតុប្រទេសវិញ ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ:.....៩៧៧.....ស.ស.វ

**សេចក្តីសម្រេច
ស្តីពី**

**ការកែសម្រួលកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា**

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៧/០១១ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេ ច

ប្រការ ១. -

កែសម្រួលកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា មកធ្វើនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រការ ២. -

សេចក្តីសម្រេចលេខ៥៨ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវទុកជានិរាករណ៍ និងជំនួសដោយសេចក្តីសម្រេចនេះ។

ប្រការ ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១០០.ន.ន.វ

**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍
និងអេកូទេសចរណ៍**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីជលផល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រើប្រាស់ទៅរបស់ក្រសួងទេសចរណ៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍



សម្រេច

ប្រការ១ ..

ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ហៅកាត់ថា **ក.គ.អ.អ.** ដែលមានសមាសភាពដូចខាងក្រោម៖

- ឯកឧត្តម **ចោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធាន
- ឯកឧត្តម **សាយ សំរោល** រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុប្រធានអចិន្ត្រៃយ៍
- ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន
- ឯកឧត្តម **សុខ ចិន្ដាសោភា** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក
- ឯកឧត្តម **ស៊ី អិរិទ្ធ** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
- ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត **កេង សាវឿន** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
- ឯកឧត្តម **ចី តាយី** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ឯកឧត្តម **អ៊ុំ សំអូន** រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សមាជិក
- ឯកឧត្តម **អ៊ឹម កុប** រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ឯកឧត្តម **ប៉ែន សុផល** រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
- ឯកឧត្តម **គង់ វ៉ាន់ថារ៉ា** រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម សមាជិក
- ឯកឧត្តម **តែ គុយស៊ាង** រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក
- ឯកឧត្តម **ទូ សុវត្ថិ** រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិក
- ឯកឧត្តម **អ៊ុំ ក សុជាតិ** រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
- ឯកឧត្តម **ធិត ចន្ទា** រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិក
- ឯកឧត្តម **ឪត ទីណា** រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សមាជិក
- ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត **នេត សាឡើង** អគ្គស្នងការនគរបាលជាតិ សមាជិក
- ឯកឧត្តមនាយឧត្តមសេនីយ៍ **សៅ សុខា** អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
- ឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក
- ឯកឧត្តម **លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត** សមាជិក
- ឯកឧត្តម **ហេង កេនា** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ែនកម្ពុជា សមាជិក
- ឯកឧត្តម **កែវ កេនា** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា សមាជិក
- ប្រធានលេខាធិការដ្ឋាន **ក.គ.អ.អ.** សមាជិក

ប្រការ២ ..

ក.គ.អ.អ. មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- បញ្ជ្រាបការយល់ដឹងនិងផ្សព្វផ្សាយសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍



- រៀបចំនិងធ្វើបច្ចុប្បន្នកម្មលើគោលនយោបាយនិងគម្រោងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- ពិនិត្យ វាយតម្លៃ និងលើកយោបល់សុំការសម្រេចជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដើម្បីសម្រេចលើគម្រោងការអនុវត្តដោយសហគមន៍ឬអង្គការជាតិនិងអន្តរជាតិក្នុងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- វាយតម្លៃនិងលើកយោបល់សុំការសម្រេចជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដើម្បីទទួលស្គាល់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- ពិនិត្យនិងតាមដានរាល់ប្រតិបត្តិការគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- រៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាដើម្បីគ្រប់គ្រងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- ផ្តល់ជំនួយបច្ចេកទេសចាំបាច់ដល់សហគមន៍និងប្រតិបត្តិករក្នុងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- ផ្តល់រង្វាន់ស្លាកសញ្ញាលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ និងអ្នកវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍
- ធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្របសម្រួលការងារអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍កម្ពុជាឱ្យមានប្រសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

ប្រការ៣ ..

សមាជិក **ក.គ.ស.ស.** ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានអាចផ្ទេរសិទ្ធិជូនអនុប្រធានណាម្នាក់ដឹកនាំប្រជុំ។

ប្រការ៤ ..

ក.គ.ស.ស. អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ អ្នកឯកទេស ឬផ្នែកឯកជន ឱ្យចូលរួមប្រជុំពិភាក្សា ផ្តល់យោបល់ និងសិក្សាស្រាវជ្រាវលើរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌការងាររបស់ខ្លួន។

ប្រការ៥ ..

បែបបទនិងនីតិវិធីអនុវត្តការងាររបស់ **ក.គ.ស.ស.** ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុងរបស់ **ក.គ.ស.ស.** ។

ប្រការ៦ ..

ដើម្បីធានានូវប្រសិទ្ធភាពការងារក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន **ក.គ.ស.ស.** អាចបង្កើតក្រុមពិគ្រោះយោបល់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មួយ ដែលមានសមាសភាពដូចខាងក្រោម៖

- តំណាងសមាគមឧស្សាហកម្មទេសចរណ៍ ១ រូប
- តំណាងសាលាវិជ្ជាជីវៈទេសចរណ៍ ១ រូប
- តំណាងសមាគមធនាគារកម្ពុជា ១ រូប
- តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ១ រូប
- តំណាងសហគមន៍ដែលពាក់ព័ន្ធនានា
- តំណាងអង្គការជាតិ អន្តរជាតិ និងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍



សមាសភាពជាក់ស្តែងរបស់ក្រុមពិគ្រោះយោបល់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍របស់
ក.គ.ស.ស. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន ក.គ.ស.ស. ។

ក្រុមពិគ្រោះយោបល់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មានភារកិច្ចផ្តល់មតិយោបល់ផ្នែក
បច្ចេកទេសដល់ ក.គ.ស.ស. និងជួយសម្រួលផ្តល់ឯកសារនិងផ្តល់កិច្ចសហការក្នុងដំណើរការការងាររបស់
ក.គ.ស.ស. ។

ប្រការ៧ ..

ក.គ.ស.ស. មានលេខាធិការដ្ឋានមួយជាជំនួយការនៅទីស្តីការក្រសួងទេសចរណ៍។ ការរៀបចំនិងការ
ប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន ក.គ.ស.ស. ។ សមាសភាពជាក់
ស្តែងរបស់លេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធាន ក.គ.ស.ស. បន្ទាប់ពីមានការឯកភាព
ពីអនុប្រធានទាំងពីរ។

ប្រការ៨ ..

ក.គ.ស.ស. មានសិទ្ធិប្រើត្រារបស់ក្រសួងទេសចរណ៍ នៅក្នុងកិច្ចដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។

ប្រការ៩ ..

ក.គ.ស.ស. មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិប្រចាំឆ្នាំស្ថិតក្នុងកញ្ចប់ថវិការបស់ក្រសួងទេសចរណ៍
ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រការ១០ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១១ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុក
អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ១១
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៣៧ ឧស.កស.បក.០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ


ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីស្បែក (កាបូប និងកាបូបដៃ) ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន អិមអេសអិល ហ៊ែនបើក ហ្វេកទ័រី (ខេមបូឌា) ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អិមអេសអិល ហ៊ែនបើក ហ្វេកទ័រី (ខេមបូឌា) ឯ.ក (MSL Handbag Factory (Cambodia) Co., Ltd.) តំណាងដោយ លោក CHAN CHUN SHEK LAWRENCE បង្កើតរោងចក្រផលិតផលិតផលធ្វើអំពីស្បែក(កាបូប និងកាបូបដៃ) ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ភូមិពូជឿង ឃុំបិតត្រាំង និងភូមិស្មាច់ដៃង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ)។

ឈ្មោះផលិតផល កាបូប និងកាបូបដៃ
លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code ១៥១២



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រផលិតផលិតផលពីស្បែក(កាបូប និងកាបូបដៃ) អិមអេសអិល ហ៊ិនបើក ហ្វេកដើរី (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខឆន់

- មង្គលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
"ដើម្បីជូនជ្រាប"
- ដួងប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

P2

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ "រោងចក្រផលិតក្តារកុងក្រាត និងក្តារបន្ទះ មេយ ផ្លាវើ រូដ អ៊ិនដាសស្ត្រី (ខេមបូឌា)"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង ស៊ីថា

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តព្រះសីហនុ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
 - “ដើម្បីជូនជ្រាប”
 - ដុចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ភ្នាក់ងារឈ្មោះរោងចក្រ៖ " រោងចក្រផលិតក្តារកុងក្រាត និងក្តារបន្ទះ ហ៊ែរយ៉ាង រូដ អ៊ិនដាសស្រ្តី (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គន់ជូន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
- "ដើម្បីជូនដោយ"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី